

កិច្ចសន្យាធានារ៉ាប់រងឧត្តរកូច

ក្រុមហ៊ុន រ៉ូយ៉ាល់ក្រុប ម៉ាយក្រូអ៊ីនស្យូរ៉ង ម.ក

អាសយដ្ឋាន ផ្ទះលេខ១១៤ ផ្លូវ១០០៣ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី

ខណ្ឌសែនសុខ រាជធានីភ្នំពេញ

លេខទំនាក់ទំនង៖ 061 431 111

វិញ្ញាបនបត្រធានារ៉ាប់រងឧត្តរកូច

លេខកិច្ចសន្យាធានារ៉ាប់រង :

ព័ត៌មានរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង

ឈ្មោះ៖.....ថ្ងៃខែឆ្នាំកំណើត៖.....ភេទ៖.....លេខអត្តសញ្ញាណប័ណ្ណ៖

អាសយដ្ឋាន៖.....

ព័ត៌មានរបស់អ្នកត្រូវបានធានារ៉ាប់រង៖

ឈ្មោះ៖.....ថ្ងៃខែឆ្នាំកំណើត៖.....ភេទ៖.....លេខអត្តសញ្ញាណប័ណ្ណ៖

អាសយដ្ឋាន៖.....

ព័ត៌មានរបស់អ្នកទទួលផល៖

ឈ្មោះ៖.....

អាសយដ្ឋាន៖.....

ត្រូវជា.....

ប្រភេទហានិភ័យដែលត្រូវបានធានា៖ ភាពមិនអាចបំពេញការងារជាបណ្តោះអាសន្ន

ព័ត៌មានលម្អិតអំពីការធានារ៉ាប់រង

ឈ្មោះផលិតផលធានារ៉ាប់រង : ធានារ៉ាប់រងលើការអាក់ខានការងារ

រយៈពេលនៃកិច្ចសន្យាធានារ៉ាប់រង :កាលបរិច្ឆេទចាប់ផ្តើមនៃការធានារ៉ាប់រង

កាលបរិច្ឆេទបញ្ចប់នៃការធានារ៉ាប់រង.....

ទីតាំងភូមិសាស្ត្រនៃការធានា : ព្រះរាជាណាចក្រកម្ពុជា

ឈ្មោះផលិតផលធានារ៉ាប់រង	ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង	ចំនួនបុព្វលាភធានារ៉ាប់រង
ធានារ៉ាប់រងលើការអាក់ខានការងារ	XXX	XXX

បៀបបង់បុព្វលាភធានារ៉ាប់រង

.....

កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបានលុបចោល នៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានរកឃើញថា៖

- អ្នកត្រូវបានធានារ៉ាប់រងមានការលាក់លៀមឬប្រកាសអាយុមិនត្រឹមត្រូវពិតប្រាកដឬធ្វើប្រតិវេទន៍ខុសដោយចេតនា ហើយបណ្តាលឱ្យមានការផ្លាស់ប្តូរកម្មវត្ថុនៃហានិភ័យ



- ការមិនបានបង់បុព្វលាភធានារ៉ាប់រងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ជាប់ៗគ្នា
- ក្នុងករណីអាយុរបស់អ្នកត្រូវបានធានារ៉ាប់រងលើសអាយុនៃការធានារ៉ាប់រង។
- ទឹកប្រាក់កម្ចីបច្ចុប្បន្នត្រូវបានទូទាត់រួច។

អ្នកត្រូវបានធានារ៉ាប់រង អាចស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រងនេះបាន ដោយមូលហេតុសមស្របដោយគ្រាន់តែធ្វើការជូនដំណឹងជាមុនក្នុងរយៈពេល ១០ (ដប់) ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីកិច្ចសន្យាធានារ៉ាប់រងត្រូវបានបញ្ចប់មុនកាលកំណត់ អ្នកត្រូវបានធានារ៉ាប់រង នឹងត្រូវទទួលបាន ៩០% នៃបុព្វលាភធានារ៉ាប់រងដែលនៅសល់ បន្ទាប់ពីការកាត់កងសោហ៊ុយសម្រាប់រយៈពេលធានារ៉ាប់រងកន្លងមក។



បណ្ណសន្យារ៉ាប់រងខ្នាតតូច

ប្រការ ១៖ និយមន័យ

- អ្នកទទួលផល គឺជាអ្នកផ្តល់ប្រាក់កម្ចី (ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬអ្នកផ្តល់ហិរញ្ញវត្ថុផ្សេងទៀត) ដែលត្រូវបានកំណត់ដោយអ្នកកាន់ប័ណ្ណធានារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ដើម្បីទទួលបានអត្ថប្រយោជន៍ធានារ៉ាប់រងដោយផ្ទាល់សម្រាប់ការបង់រំលស់ប្រាក់កម្ចីដែលនៅសេសសល់។
- ប្រវត្តិឥណទានកម្ចីល្អ គឺជាកំណត់ត្រាដែលបង្ហាញពីការមិនបង់ប្រាក់យឺតលើសពីប្រាំ (5) ថ្ងៃក្នុងមួយការបង់រំលស់ក្នុងរយៈពេលបី (3) ខែ មុនពេលទាមទារសំណងណាមួយ។

ប្រការ ២៖ អត្ថប្រយោជន៍ធានារ៉ាប់រង

ការធានារ៉ាប់រងនេះនឹងសងត្រឡប់នូវការបង់រំលស់ប្រាក់កម្ចីតាមកាលកំណត់របស់អ្នក ប្រសិនបើអ្នកមិនអាចធ្វើការបណ្តោះអាសន្នដោយសារជំងឺ ឬគ្រោះថ្នាក់។

- ករណីដែលត្រូវបានធានា
 - ជំងឺ
 - គ្រោះថ្នាក់
- តារាងអត្ថប្រយោជន៍ធានារ៉ាប់រង

ភាពមិនអាចធ្វើការជាប់ៗ គ្នារយៈពេល	ការទូទាត់អត្ថប្រយោជន៍
៧ ថ្ងៃ	ការសងប្រាក់កម្ចីរយៈពេល ១ ខែ ផ្អែកលើកាលវិភាគនៃការទូទាត់ប្រាក់កម្ចី ឬរហូតដល់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានបញ្ជាក់ក្នុងកិច្ចសន្យា។
១៥ ថ្ងៃ	ការសងប្រាក់កម្ចីរយៈពេល ២ ខែ ផ្អែកលើកាលវិភាគនៃការទូទាត់ប្រាក់កម្ចី ឬរហូតដល់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានបញ្ជាក់ក្នុងកិច្ចសន្យា។
៣០ ថ្ងៃ	ការសងប្រាក់កម្ចីរយៈពេល ៣ ខែ ផ្អែកលើកាលវិភាគនៃការទូទាត់ប្រាក់កម្ចី ឬរហូតដល់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានបញ្ជាក់ក្នុងកិច្ចសន្យា។



ភាពមិនអាចធ្វើការជាប់ៗ គ្នារយៈពេល	ការទូទាត់អត្ថប្រយោជន៍
៦០ ថ្ងៃ	ការសងប្រាក់កម្ចីរយៈពេល ៤ ខែ ផ្អែកលើកាលវិភាគនៃការទូទាត់ប្រាក់កម្ចី ឬរហូតដល់ ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានបញ្ជាក់ក្នុងកិច្ចសន្យា។
៩០ ថ្ងៃ	ការសងប្រាក់កម្ចីរយៈពេល ៦ ខែ ផ្អែកលើកាលវិភាគនៃការទូទាត់ប្រាក់កម្ចី ឬរហូតដល់ ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានបញ្ជាក់ក្នុងកិច្ចសន្យា។

អត្ថប្រយោជន៍ធានារ៉ាប់រងនឹងត្រូវបានចាត់ទុកថាបានបញ្ចប់ទាំងស្រុងនៅពេលកើតឡើងព្រឹត្តិការណ៍ណាមួយមុនគេដូចខាងក្រោម៖

- ការទូទាត់ប្រាក់កម្ចីចំនួនប្រាំមួយខែ
- ការអស់ចំនួនទឹកប្រាក់ធានារ៉ាប់រង
- ការសងប្រាក់កម្ចីដែលនៅសេសសល់ពេញលេញ

ក្នុងករណីនីមួយៗ អត្ថប្រយោជន៍នឹងបញ្ចប់នៅពេលដែលព្រឹត្តិការណ៍ណាមួយក្នុងចំណោមព្រឹត្តិការណ៍ទាំងនេះកើតឡើងមុនគេ។

ប្រការ ៣៖ ការធានាបុព្វលាភ

អ្នកទិញធានារ៉ាប់រងត្រូវធានាថា បុព្វលាភទាំងអស់ដែលត្រូវបង់សម្រាប់កិច្ចសន្យាធានារ៉ាប់រងនេះ (រួមទាំងការបន្ត ឬការកែប្រែកិច្ចសន្យា) ត្រូវតែបង់ជូន ក្រុមហ៊ុន រ៉ូយ៉ាល់ក្រុប ម៉ាយក្រូអ៊ីនស្យូរ៉ង់ ម.ក ឱ្យបានពេញលេញ និងទទួលបានប្រាក់នោះជាក់ស្តែង ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីកិច្ចសន្យាធានារ៉ាប់រងត្រូវបានចេញ។

ប្រការ ៤៖ ករណីមិនធានា

ករណីលើកលែងពិសេសសម្រាប់ភាពមិនអាចធ្វើការបណ្តោះអាសន្ន

- 1) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត
- 2) ការបង្ករបួសដល់ខ្លួនឯងដោយចេតនា ឬរបួសរាងកាយ
- 3) ការបំពានបទបញ្ញត្តិសុវត្ថិភាព ឬបទបញ្ញត្តិសុវត្ថិភាពអគ្គិភ័យ
- 4) ការប្រើថ្នាំដោយខ្លួនឯង ឬការព្យាបាលដោយភាគីទីបីដែលគ្មានអាជ្ញាប័ណ្ណគ្រឹមត្រូវ



- 5) ការចូលរួមក្នុងសកម្មភាពដូចជា សង្គ្រាម ការឈ្លានពាន បដិវត្តន៍ ការបះបោរ កុហកម្មស៊ីវិល ការបះបោរប្រឆាំងនឹងរដ្ឋាភិបាល និងអំពើកេរកម្ម
- 6) ការបម្រើការក្នុងកងកម្លាំងប្រដាប់អាវុធណាមួយ
- 7) ការបំពានច្បាប់ចរាចរណ៍ផ្លូវគោកដោយអ្នកត្រូវបានធានា (លើកលែងតែការការពារខ្លួន)
- 8) ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន សារធាតុពុលដោយគ្មានវេជ្ជបញ្ជា
- 9) ជំងឺរាតត្បាតដែលតម្រូវឱ្យដាក់ឱ្យនៅដាច់ដោយឡែក
- 10) ការមានផ្ទៃពោះ ការសម្រាលកូន ឬផលវិបាកដែលពាក់ព័ន្ធ
- 11) ការវះកាត់កែសម្ផស្ស ឬការវះកាត់កែផ្ទៃ
- 12) ស្ថានភាពសុខភាពដែលមានពីមុនការធានា
- 13) ការព្យាបាលណាមួយដែលទាក់ទងនឹងជំងឺផ្លូវចិត្ត
- 14) មរណភាព
- 15) ពិការភាពអចិន្ត្រៃយ៍

ប្រការ ៥៖ ទីតាំងភូមិសាស្ត្រនៃការធានា

បណ្ណសន្យារ៉ាប់រងនេះមានសុពលភាពអនុវត្តលើការធានាចំពោះហានិភ័យដែលកើតឡើងដែលបណ្តាលឱ្យអ្នកត្រូវបានធានារ៉ាប់រង អាក់ខានការប្រកបការងារ ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬជំងឺ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៦៖ លក្ខណៈសម្បត្តិនៃអ្នកត្រូវបានធានារ៉ាប់រង
អ្នកត្រូវបានធានារ៉ាប់រង ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- មានអាយុចន្លោះពីដប់ប្រាំបី (18) ទៅហុកសិបប្រាំ (65) ឆ្នាំ
- មានប្រាក់កម្ចីសកម្មជាមួយអ្នកទទួលផល
- រក្សាប្រវត្តិឥណទានកម្ចីល្អយ៉ាងហោចណាស់បី (3) ខែ

ប្រការ ៧៖ អ្នកទទួលផល

អត្ថប្រយោជន៍ធានារ៉ាប់រងក្រោមកិច្ចសន្យារ៉ាប់រងនេះ នឹងត្រូវបង់ដោយផ្ទាល់ទៅម្ចាស់បំណុល (អ្នកឱ្យខ្ចី) ហើយនឹងត្រូវបញ្ចប់នៅពេលដែលព្រឹត្តិការណ៍ណាមួយខាងក្រោមនេះកើតឡើងមុនគេបំផុត៖

- ការទូទាត់ប្រាក់កម្ចីដែលបានកំណត់រយៈពេលប្រាំមួយខែ ។



- ការអស់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានបញ្ជាក់ក្នុងបណ្ណសន្យារ៉ាប់រង ។
- ឬការសងប្រាក់កម្ចីដែលនៅសេសសល់ពេញលេញ ។

ប្រការ ៨៖ ការកែប្រែកិច្ចសន្យាធានារ៉ាប់រង

- ក្នុងកំឡុងពេលអនុវត្តកិច្ចសន្យាធានារ៉ាប់រងនេះ អ្នកស្នើសុំធានារ៉ាប់រងអាចជូនដំណឹងមកកាន់ក្រុមហ៊ុនធានារ៉ាប់រងដើម្បីកែប្រែខ្លឹមសារមួយចំនួននៃកិច្ចសន្យាធានារ៉ាប់រងនេះបាន។ កាលបរិច្ឆេទមានសុពលភាព នៃការកែប្រែខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រងនេះអាចចរចា និងព្រមព្រៀងរវាងក្រុមហ៊ុនធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រង។
- នៅពេលដែលអ្នកស្នើសុំធានារ៉ាប់រង ឬក្រុមហ៊ុនធានារ៉ាប់រងបានដឹងថាអាយុពិតរបស់អ្នកត្រូវបានធានារ៉ាប់រងត្រូវបានបំពេញខុស អ្នកស្នើសុំធានារ៉ាប់រង ឬក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើការកែប្រែព័ត៌មានអំពីអាយុនោះឱ្យបានទាន់ពេលវេលា។
- ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងប្តូរអាសយដ្ឋាន ឬព័ត៌មានទំនាក់ទំនងផ្សេងៗ អ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរភ្លាមមកកាន់ក្រុមហ៊ុនធានារ៉ាប់រង។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខានក្នុងការអនុវត្តកាតព្វកិច្ចនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងជូនដំណឹងផ្សេងៗតាមរយៈអាសយដ្ឋាន និងព័ត៌មានទំនាក់ទំនងចុងក្រោយដែលក្រុមហ៊ុនធានារ៉ាប់រងមាន។

ប្រការ ៩៖ ការបន្តកិច្ចសន្យាធានារ៉ាប់រង

បណ្ណសន្យារ៉ាប់រងនេះអាចបន្តសុពលភាពថ្មីបានលុះត្រាតែមានការបញ្ជាក់អំពីការយល់ព្រមពីអ្នកត្រូវបានធានារ៉ាប់រងជាមុន។

ប្រការ ១០៖ ការបញ្ចប់ និងការលុបចោលកិច្ចសន្យាធានារ៉ាប់រង

អ្នកត្រូវបានធានារ៉ាប់រង អាចស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រងនេះបាន ដោយមូលហេតុសមស្របដោយគ្រាន់តែធ្វើការជូនដំណឹងជាមុនក្នុងរយៈពេល ១០ (ដប់) ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីកិច្ចសន្យាធានារ៉ាប់រងត្រូវបានបញ្ចប់មុនកាលកំណត់ អ្នកត្រូវបានធានារ៉ាប់រង នឹងត្រូវទទួលបាន ៩០% នៃបុព្វលាភធានារ៉ាប់រងដែលនៅសល់ បន្ទាប់ពីការកាត់កងសោហ៊ុយសម្រាប់រយៈពេលធានារ៉ាប់រងកន្លងមក។ ក្នុងករណីការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងក្រោយពេលមានហានិភ័យកើតឡើង ហើយក្រុមហ៊ុនបានទូទាត់សំណងរួចហើយ បុព្វលាភធានារ៉ាប់រងចំពោះរយៈពេលនៅសល់មិនត្រូវបានក្រុមហ៊ុនធានារ៉ាប់រងបង្វិលសងវិញឡើយ។

កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបានលុបចោល នៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានរកឃើញថា៖

- អ្នកត្រូវបានធានារ៉ាប់រងមានការលាក់លៀងឬប្រកាសអាយុមិនត្រឹមត្រូវពិតប្រាកដ ឬធ្វើប្រតិវេទន៍ខុសដោយចេតនា ហើយបណ្តាលឱ្យមានការផ្លាស់ប្តូរកម្មវត្ថុនៃហានិភ័យ
- ការមិនបានបង់បុព្វលាភធានារ៉ាប់រងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ជាប់ៗគ្នា
- ក្នុងករណីអាយុរបស់អ្នកត្រូវបានធានារ៉ាប់រងលើសអាយុនៃការធានារ៉ាប់រង
- ទឹកប្រាក់កម្ចីបច្ចុប្បន្នត្រូវបានទូទាត់រួច។

ប្រការ ១០៖ នីតិវិធីនៃការទាមទារសំណង

១០.១. លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំសំណងធានារ៉ាប់រង



អ្នកស្នើសុំសំណងធានារ៉ាប់រងគឺជាអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលដែលបានចែងក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។

១០.២. នីតិវិធីនៃការផ្តល់ព័ត៌មាន

ការជូនដំណឹង និងភស្តុតាងនៃ ការអាក់ខានការងារដែលបណ្តាលមកពីការគ្រោះថ្នាក់ ឬជំងឺ៖
នៅពេលអ្នកត្រូវបានធានារ៉ាប់រង អាក់ខានការងារដែលបណ្តាលមកពីការគ្រោះថ្នាក់ ឬជំងឺត្រូវជូនដំណឹងមកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកត្រូវបានធានារ៉ាប់រង ចេញពីមន្ទីរពេទ្យ ។

១០.៣. ការផ្តល់ឯកសារ ឬភស្តុតាងក្នុងការដោះស្រាយសំណងធានារ៉ាប់រង៖

- ក) អ្នកទាមទារសំណងត្រូវផ្តល់ឯកសារភស្តុតាងជាផ្លូវការ និងបញ្ជាក់ ពីមន្ទីរពេទ្យ ឬគ្លីនិកដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ អ្នកទាមទារសំណង មានកាតព្វកិច្ចផ្តល់ឯកសារចាំបាច់បន្ថែមក្នុងករណីមានការស្នើសុំពីក្រុមហ៊ុនធានារ៉ាប់រង ដោយរាល់ការចំណាយផ្សេងៗជាបន្ទុករបស់អ្នកទាមទារសំណង។
- ខ) ឯកសារទាមទារសំណងត្រូវប្រគល់ជូនទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលសាមសិប (30) ថ្ងៃ គិតចាប់ពីថ្ងៃដែលចេញពីមន្ទីរពេទ្យឬគ្លីនិក។
- គ) ឯកសារតម្រូវសម្រាប់ការ ស្នើសុំសំណងធានារ៉ាប់រង៖
ការស្នើសុំសំណងធានារ៉ាប់រងត្រូវបានទូទាត់ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងប្រគល់ឯកសារដូចខាងក្រោម៖

- ទម្រង់បែបបទនៃការទាមទារសំណង (Claims Form) ដែលបានបំពេញរួចរាល់។

ប្រវត្តិឥណទានកម្ចីពីធនាគារផ្តល់ដោយធានាគារដែលជាអ្នកទទួលផល(Loan credit history from the bank provided by the beneficiary) និង កាលវិភាគសងប្រាក់កម្ចីបច្ចុប្បន្ន (Recent loan repayment schedule) ។

- ឯកសារវេជ្ជសាស្ត្រទាក់ទងនឹងការព្យាបាល (Medical documents related to the treatment) ។
- របាយការណ៍និយោជក ឬលិខិតនៃការចេញពីមន្ទីរពេទ្យឬគ្លីនិក (Employer statement or hospital discharge letter) ។
- រូបថតថ្មីៗរបស់អ្នកត្រូវបានធានា (Recent photo of the Insured) ។

១០.៤. រយៈពេលអតិបរមានៃការទូទាត់សំណងធានារ៉ាប់រង

- ក) ក្រុមហ៊ុនធានារ៉ាប់រងនឹងទូទាត់អត្ថប្រយោជន៍ជូនទៅអ្នកទទួលផល នៅពេលដែលអ្នកទទួលផល បានបំពេញទៅតាមនីតិវិធីនៃការទាមទារសំណង ដូចមានចែងក្នុងប្រការ១០.២ និងប្រការ១០.៣ ខាងលើនេះ។
- ខ) នៅពេលទទួលសំណុំបែបបទស្នើសុំសំណងធានារ៉ាប់រង និងភស្តុតាងក៏ដូចជាឯកសារដូចដែលបានបញ្ជាក់នៅខាងលើនេះក្រុមហ៊ុនធានារ៉ាប់រងនឹងផ្ទៀងផ្ទាត់ក្នុងរយៈពេលដប់ប្រាំ(១៥)ថ្ងៃនៃថ្ងៃធ្វើការ។ សម្រាប់ករណីស្មុគស្មាញនិងតម្រូវឱ្យមានការស៊ើបអង្កេតលើសពី ដប់ប្រាំ (១៥) ថ្ងៃនៃថ្ងៃធ្វើការ ក្រុមហ៊ុននឹងធ្វើការជូនដំណឹងទៅអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលអំពីការពន្យារពេលនោះ។



១០.៥. នីតិវិធីទូទាត់សំណងធានារ៉ាប់រង

- ក) ក្រោយពិនិត្យផ្ទៀងផ្ទាត់រួចរាល់ ក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើការផ្តល់សំណងធានារ៉ាប់រង ទៅកាន់អ្នកទទួលផលក្នុងរយៈពេលបី (៣) ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីសំណើត្រូវបានបដិសេធ ក្រុមហ៊ុនធានារ៉ាប់រងនឹងចេញលិខិតជូនដំណឹងស្តីពី ការបដិសេធទៅកាន់អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលក្នុងរយៈពេលបី (៣) ថ្ងៃ នៃថ្ងៃធ្វើការដោយបញ្ជាក់អំពីមូលហេតុច្បាស់លាស់។
- ខ) ការទូទាត់សំណងអាចធ្វើតាមរយៈការផ្ទេរតាមធនាគារ ឬជាសេក ឬជាសាច់ប្រាក់សុទ្ធ។

ប្រការ ១១៖ ការរក្សាព័ត៌មានសម្ងាត់

រាល់ព័ត៌មានដែលបានផ្តល់ជូន ក្រុមហ៊ុនធានារ៉ាប់រង នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឱ្យភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬអនុញ្ញាតឱ្យដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។

ប្រការ ១១៖ ការផ្សះផ្សាវិវាទ

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រងភាគីណាមួយនៃភាគីវិវាទ អាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្តឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។

ប្រការ ១២៖ ដែនយុត្តាធិការ

កិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមដែនយុត្តាធិការនៃ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន រ៉ូយ៉ាល់ក្រុប ម៉ាយក្រូអ៊ីនស្យូរ៉ង ម.ក

ហត្ថលេខា និងត្រា

អគ្គនាយក



លោក Johnny Wong Yon Siong